



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០០៣ សហវ. ០០១

លិខិតប្រកាស
ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០៨

សារាចរណែនាំ

ស្តីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគំរោងថវិកា

ខេត្ត ក្រចេះ ឆ្នាំ ២០០៩

យោងសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០០៨ របស់រាជរដ្ឋាភិបាល
ស្តីពីការរៀបចំសេចក្តីប្រាងច្បាប់ហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ ២០០៩ ។

យោងប្រកាសលេខ ២០៣ ប្រក.សហវ.ថ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៩៩ របស់ក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ស្តីពីបទបញ្ជាថវិការបស់ខេត្ត ក្រុង ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំស្តីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគំរោងថវិកាខេត្ត ក្រុង
ឆ្នាំ ២០០៩ ដូចខាងក្រោម ៖

I. ការរៀបចំចំណូលថវិកា :

1. ចំណូលចរន្តរបស់ថវិកាខេត្ត-ក្រុង ត្រូវបានគិតគូរលើមូលដ្ឋានប្រភពចំណូលសារពើពន្ធ និងចំណូលមិនមែន
សារពើពន្ធដែលបានកំណត់ដោយច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់ខេត្ត ក្រុង អភិបាលខេត្ត-ក្រុងត្រូវ
រៀបចំនូវគំរោងចំណូលថវិកានេះដូចតទៅ ៖

- ចំណូលសារពើពន្ធ ត្រូវគិតគូរដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម ៖
 - + លទ្ធផលដែលទទួលបាននៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ
 - + ផលប៉ះពាល់នៃអតិផរណាមកលើមូលដ្ឋានពន្ធ
 - + ប៉ាន់ស្មានលើការវិវឌ្ឍន៍សេដ្ឋកិច្ចនៅពេលខាងមុខ
 - + ការប្រែប្រួលដែលអាចកើតមានឡើងដោយអត្រា និងចំនួនមូលដ្ឋានប្រមូលពន្ធ
 - + ចំណូលដែលសង្ឃឹមថា បានមកពីការបង្កើតពន្ធទី (ករណីមានគោលនយោបាយថ្មី) ។
- ទន្ទឹមនឹងនេះ ចំណូលមិនមែនសារពើពន្ធ ត្រូវបានគិតគូរទៅតាមកិច្ចការដែលនាំអោយមានផលទុន
ដូចជាកិច្ចសន្យាជួល សេវាកម្ម និងកែលំអការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រមាទាំងប្រមូលបំណុលដែលត្រូវទារជាដើម
។ល។ ចំណូលទាំងអស់នេះ ត្រូវផ្អែកលើមូលដ្ឋានតួលេខស្ថិតិសំរេចបាននៃឆ្នាំកន្លងមក និងការវិវឌ្ឍន៍នៃសេដ្ឋកិច្ច ។

ចំពោះនីតិវិធីគឺអភិបាលខេត្ត-ក្រុង ត្រូវអញ្ជើញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ និងមន្ទីរជំនាញ ដែលពាក់ព័ន្ធ ក្នុងការប្រមូលចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ សំរាប់ថវិកាខេត្ត-ក្រុង ដើម្បីមកចូលរួម ពិភាក្សាគិតគូររៀបចំគំរោងចំណូល ទៅតាមជំពូក គណនី អនុគណនីនៃតារាងឧបសម្ព័ន្ធទី ១ ដែលជូនភ្ជាប់មក ជាមួយនេះ ។

2. ចំណូលផ្ទៃក្នុងជាមូលធនរបស់ថវិកាខេត្ត-ក្រុង ក្នុងករណីដែលមាន គឺត្រូវយកចិត្តទុកដាក់បញ្ចូលទៅក្នុង គំរោងចំណូល ។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់កត់ត្រាបញ្ចូលនូវចំណូលពីជំនួយមនុស្សធម៌ និងជំនួយពីបរទេស ដែលសប្បុរសជន អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា បានទៅទំនាក់ទំនងផ្តល់ហិរញ្ញប្បទានផ្ទាល់ ជាមួយខេត្ត-ក្រុង រួចហើយនោះ ។

II. ការរៀបចំចំណាយថវិកា :

3. ខេត្ត-ក្រុង ត្រូវរៀបចំនូវគំរោងចំណាយទៅតាមជំពូក គណនី អនុគណនី សំរាប់រាល់សកម្មភាពសេវា ទាំងអស់ ដោយកាត់បន្ថយមុខចំណាយណាដែលពុំចាំបាច់ ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ។ របៀបគិតគូរនូវតំរូវ ការនានា គឺជាការកំណត់នូវមុខចំណាយនីមួយៗអោយច្បាស់លាស់ និងដោយផ្អែកទៅលើកត្តានានា ដែលទាក់ទង ផ្ទាល់ទៅនឹងមុខចំណាយនោះដូចជា តារាងបុគ្គលិក បញ្ជីប៉ាន់ស្មានបរិមាណ តំលៃ សម្ភារៈ ឬសេវា...។ ចំពោះ សម្ភារៈបរិក្ខារ ដែលប្រើប្រាស់ជាប្រចាំត្រូវគិតគូរដោយផ្អែក តាមតួលេខស្ថិតិគណនេយ្យថវិកាជាមធ្យមភាគ នៃ បណ្តាឆ្នាំកន្លងមក ។ ចំណែកសោហ៊ុយធ្វើដំណើរ ស្នាក់នៅ បេសកកម្ម ត្រូវផ្អែកលើរបបកំណត់ជាធរមាន (អនុក្រឹត្យលេខ ១០ អនក្រ.ប្រក ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០០៤ ស្តីពីការកំណត់ប្រាក់របបបេសកកម្ម ក្នុង និងក្រៅប្រទេស) និង ប្រាក់ឈ្នួលផ្ទះ ទឹកភ្លើងរបស់អភិបាល អភិបាលរងគ្រប់ខេត្ត ក្រុងត្រូវគ្រោងក្នុងលក្ខណៈ កំរិតអប្បបរមាដោយផ្អែកលើមូលដ្ឋានលទ្ធភាពនៃថវិកាខេត្ត-ក្រុង និងការកំណត់របស់អភិបាលខេត្ត-ក្រុង ។

គំរោងចំណាយទាំងអស់របស់ថវិកាខេត្ត-ក្រុងត្រូវបានសរុបនៅក្នុងតារាងឧបសម្ព័ន្ធទី ២ ដែលជូនភ្ជាប់មក ជាមួយនេះ ។

4. ជាទូទៅ សំណើចំណាយទាំងអស់ត្រូវតែមានការវិភាគ និងមានលិខិតយុត្តិការភ្ជាប់មកជាមួយតាមជំពូក គណនី អនុគណនី ដើម្បីបង្ហាញអោយឃើញថា ការគិតគូរចំណាយរបស់ខ្លួនមានភាពត្រឹមត្រូវ ហ្មត់ចត់ និងសម ហេតុផល ។ លិខិតយុត្តិការទាំងអស់នេះ នឹងធ្វើជាមូលដ្ឋាននៃការពិនិត្យពិភាក្សាថវិកា ។

II.1. ការរៀបចំគំរោងចំណាយមន្ត្រី :

5. លិខិតយុត្តិការនៃចំណាយមន្ត្រីមានគោលដៅសំខាន់ៗដូចតទៅ ÷

ប្រភេទ ១ : បញ្ជីឈ្មោះសេវា

ជំពូក ៦២ និង ៦៤ សេវាខាងក្រៅផ្សេងៗ និងបុគ្គលិក

6. ចំណាយសំរាប់បុគ្គលិកត្រូវតែគិតតួអោយបានច្បាស់លាស់។ ចំណាយលើជំពូក៦៤ ត្រូវបានចាត់ទុកជា ចំណាយដែលមានអាទិភាពបំផុតក្នុងការរៀបចំគំរោងថវិកា។ ចំណាយបន្តកបុគ្គលិកត្រូវគ្រោងដោយបង្កើន២០% លើប្រវត្តិបុគ្គលិកនៃតារាងប្រាក់បៀវត្សដែលចេញដោយ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលសាធារណៈ និងតាម ចំនួនមន្ត្រីរាជការដែលមានជាក់ស្តែងក្នុងឆ្នាំ ២០០៨ ។ ចំពោះចំនួនមន្ត្រីរាជការបន្ថែមថ្មី ត្រូវគ្រោងដោយផ្អែកលើ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមសំណើរបស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និងដែលមានទិដ្ឋាការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ ផ្ទេរចេញ ឬ លាយបំបែកប្រតិបត្តិការ និងមរណៈភាព ត្រូវកាត់ចេញពីអង្គការរបស់ខ្លួន ។ ប្រសិនបើមានការតម្លើងឋានៈ ឬ មានមន្ត្រីថ្មី ត្រូវគ្រោង ដោយឡែក។ ខេត្ត ក្រុង មិនត្រូវគិតអតិផរណានៅក្នុងចំណាយបៀវត្សនេះទេ ។

ចំពោះគំរោង ចំណាយអំពីប្រាក់បំណាច់បុគ្គលិកអណ្តែត គំរោងចំណាយអំពីលាភការភ្នាក់ងារជាប់កិច្ច សន្យាដែលគ្រោងក្នុងជំពូក ៦៤ និងកន្សោមអាទិភាព គឺចាំបាច់ត្រូវតែមានសេចក្តីសម្រេចអនុញ្ញាតពីរដ្ឋលេខាធិការ ដ្ឋានមុខងារសាធារណៈ និងក្របខ័ណ្ឌឥណទានដែលបានពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងករណីដែលខេត្ត-ក្រុង ស្នើសុំបន្ថែមបុគ្គលិកអណ្តែត ភ្នាក់ងារជាប់កិច្ចសន្យាសំរាប់ការងារដែលកំណត់ ក្នុងរយៈពេលខ្លីត្រូវគ្រោងនៅក្នុងជំពូក ៦២ ។

ក- បុគ្គលិកដែលកំណត់មានក្នុងពេលបច្ចុប្បន្ន

7. ចំនួនបុគ្គលិកទាំងអស់ ដែលស្ថិតនៅក្រោមឱវាទខេត្ត-ក្រុង ត្រូវបូកសរុបនៅក្នុងតារាង៥ "ខ" ដែលបាន ភ្ជាប់ជូនមកជាមួយនេះ ។ សលាកប័ត្រនេះមានចែកជាច្រើនខ្ទង់ សំរាប់កត់ត្រានូវប្រភេទបុគ្គលិកទាំងអស់ដែល ខេត្ត-ក្រុងមាន ។

8. បុគ្គលិក មន្ត្រីរាជការ ដែលលំអិតទៅតាមអង្គការនីមួយៗហើយចំនួន នេះត្រូវតែផ្ទៀងផ្ទាត់ជាមួយ នឹង ចំនួនដែលមាននៅក្នុងតារាងសរុបចំណាយ (តាមតារាងប្រព័ន្ធប្រាក់បៀវត្សរបស់ ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល សាធារណៈ) ។

9. ខេត្ត-ក្រុង ត្រូវលំអិតចំនួនបុគ្គលិកទៅតាមស្រុក ខណ្ឌនីមួយៗ ដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ។

ខ- ការប្រើសេវាបុគ្គលិកថ្មី

10. អភិបាលខេត្ត-ក្រុង តែងតាំងបុគ្គលិកខេត្ត-ក្រុង ក្នុងក្របខណ្ឌនៃថវិការបស់ខេត្ត-ក្រុង ទៅតាមការកំណត់

នៃលិខិតបទដ្ឋានដោយឡែកដែលមានជាធរមាន ក្រៅពីច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ហើយបុគ្គលិកទាំងនេះ ត្រូវគោរពតាមកាតព្វកិច្ចរបស់មុខងារសាធារណៈទាំងអស់ ។

ជំពូក ៦០ និង ៦១ ការទិញ និងសេវាខាងក្រៅ

11. ជំពូក ៦០ និង ៦១ ប្រមូលផ្តុំរាល់ចំណាយដំណើរការរដ្ឋបាល ទិញសម្ភារៈ ជួសជុលតូច និងចំណាយជាគុណប្រយោជន៍របស់ខេត្ត-ក្រុង ។ ឥណទានចំណាយក្នុងជំពូកនេះ ចែកចេញជាពីរផ្នែកសំខាន់ៗ :-

មួយផ្នែកជាឥណទានសំរាប់បំរើអោយកិច្ចប្រតិបត្តិការរដ្ឋបាលសុទ្ធសាធ ដែលចាំបាច់ត្រូវគិតគូរអោយបានហ្មត់ចត់ និងសន្សំសំចៃដោយផ្អែកលើគោលការណ៍រួមរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងចំណាយសាធារណៈ ។ ក្នុងឆ្នាំ ២០០៩ ឥណទានចំណាយផ្នែកនេះ គឺអនុញ្ញាតអោយគ្រោងក្នុងកំរិតប្រហាក់ប្រហែលនឹងឆ្នាំ២០០៨ តែប៉ុណ្ណោះ ។

មួយផ្នែកទៀតជាឥណទានសំរាប់បំរើដល់គុណប្រយោជន៍របស់ខេត្ត-ក្រុង ក្នុងការរៀបចំមូលដ្ឋានសំភារៈនៃសេវាសាធារណៈ និងការអភិវឌ្ឍន៍របស់ខេត្ត-ក្រុង ។ ផ្នែកលើផែនការអភិវឌ្ឍន៍ខេត្ត-ក្រុង របស់ក្រសួងមហាផ្ទៃខេត្ត-ក្រុងនីមួយៗចាំបាច់ត្រូវរៀបចំទៅតាមលំដាប់លំដោយនៃអាទិភាពរបស់គំរោងចំណាយនីមួយៗ អំពីការងារជាគុណប្រយោជន៍របស់ខេត្ត-ក្រុង ដើម្បីដាក់គំរោងនេះឆ្លងការពិភាក្សាជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃក្នុងពេលធ្វើការពិភាក្សាគំរោងថវិកាប្រចាំឆ្នាំ ។ ទន្ទឹមនោះ ខេត្ត ក្រុងត្រូវយកចិត្តទុកដាក់បង្កើននូវចំណាយផ្នែកនេះ ក្នុងករណីដែលលទ្ធភាពចំណូល សំរេចបានលើសផែនការ ព្រោះការអភិវឌ្ឍន៍ខេត្ត ក្រុង គឺជាគោលបំណងនៃគោលនយោបាយ និងជាទិសដៅយុទ្ធសាស្ត្រអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

12. អភិបាលខេត្ត ក្រុង ត្រូវគ្រោងឥណទានសំរាប់ចំណាយជាគុណប្រយោជន៍ខេត្ត ក្រុង តាមការងារនីមួយៗ (បំភ្លឺសាធារណៈ ប្រមូលសំរាម អនាម័យ សន្តិសុខ ប្រឆាំងអគ្គិភ័យ ការផ្គត់ផ្គង់ទឹក...) និងតាមការដ្ឋាននីមួយៗ (ផ្លូវថ្នល់ ស្ពាន សួនច្បារ លូទឹក ប្រឡាយ...) ដោយមានបញ្ជាក់អំពីបញ្ជីប៉ាន់តម្លៃ និងទីតាំងច្បាស់លាស់ដែលជាឯកសារសំរាប់ការពិភាក្សា ថវិកាប្រចាំឆ្នាំ ។ ដោយឡែកចំពោះសំណង់ថ្មីទាំងស្រុង (បើមាន) ត្រូវលើកគំរោង និងចុះទៅតាមគណនី និងអនុគណនី ត្រង់ជំពូក ២០ (បើជាអចលកម្មអរូបីយ) និងត្រង់ជំពូក ២១ (បើជាអចលកម្មរូបីយ) ។

13. ជាទូទៅ ចំណាយដំណើរការរដ្ឋបាល ទិញសម្ភារៈ ការថែទាំ និងការជួសជុលតូច ត្រូវគិតគូរទៅតាមតម្រូវការនៃកម្មវិធីសកម្មភាព ឬទៅតាមបទដ្ឋានសមស្រប ។ ម្យ៉ាងទៀត ខេត្ត-ក្រុងមិនត្រូវបំបោងឥណទានដែលស្នើសុំសំរាប់ចំណាយប្រភេទនេះទេ ។ ឥណទានសំរាប់ចំណាយ អចិន្ត្រៃយ៍ដូចជា ទូរស័ព្ទ អគ្គិសនី ទឹក សម្ភារៈ ការិយាល័យ ប្រេងឥន្ធនៈ ត្រូវកំណត់អោយបានត្រឹមត្រូវនិង គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ ដើម្បីសន្សំសំចៃលើចំណាយប្រភេទនេះ

ជាពិសេសឥណទានសំរាប់ចំណាយទូរស័ព្ទ អគ្គិសនី ទឹក ខេត្ត-ក្រុងត្រូវគ្រោងអោយបានគ្រប់គ្រាន់សំរាប់តម្រូវការ ក្នុងឆ្នាំ និងការសងបំណុល ។ ក្នុងករណីដែលខេត្ត-ក្រុង គ្រោងមិនបានគ្រប់គ្រាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើ និយ័តភាពឥណទានផ្ទៃក្នុងជំពូកថវិការបស់ខេត្ត-ក្រុង ហើយដាក់កម្មវិធីចំណាយសំរាប់ទូទាត់ជូនខេត្ត-ក្រុង ដោយ ស្វ័យប្រវត្តិ ។

ចំពោះចំណាយដំណើរការរដ្ឋបាលរបស់គណកម្មាធិការអភិវឌ្ឍន៍ជនបទខេត្ត ក្រុង ឬ អង្គភាពគាំទ្រគំរោង របស់ដៃគូអភិវឌ្ឍន៍ អភិបាលខេត្ត ក្រុង ត្រូវលើកគំរោងទៅគណកម្មាធិការគាំទ្រគំរោងនៅថ្នាក់ជាតិ លើកលែង តែករណីដែលមានចុះកិច្ចព្រមព្រៀង ឬ អនុស្សរណៈរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍តម្រូវអោយខេត្ត ក្រុង រ៉ាប់រង ទើបអាចកាត់ត្រាបានទៅក្នុងគំរោងថវិការបស់ខេត្ត ក្រុង ។

ជំពូក៦៥ : ការខ្វះខាតមធ្យម និងជំនួយ

14. ចំណាយជំពូកនេះ រួមមាន:

- ចំណាយឧបត្ថម្ភអោយអង្គភាពសាធារណៈរដ្ឋបាលដែលខេត្ត ក្រុង បង្កើតឡើងហើយកំរៃសេវាសា ធារណៈ ដែលទទួលបានពុំអាចរ៉ាប់រងបានរាល់ការចំណាយចាំបាច់, ។
- ចំណាយឧបត្ថម្ភតុល្យភាពថវិកា អោយថ្នាក់ស្រុក ខណ្ឌ (ក្នុងករណីស្រុក ខណ្ឌ មានថវិកាដោយឡែក ហើយមានឱនភាពថវិកា)

ប្រភេទ ៣ : ចំណាយអន្តរាគមន៍សាធារណៈ

15. ចំណាយប្រភេទនេះ ត្រូវចែងលំអិតអោយបានច្បាស់លាស់ នូវគោលដៅដែលត្រូវសំរេច ។ ត្រូវពិនិត្យ ជ្រើសរើសចំណាយប្រភេទនេះ អោយបានហ្មត់ចត់ ដោយផ្អែកលើលក្ខណៈសម្បត្តិនៃអ្នកដែលទទួលផល និងចំនួន ទឹកប្រាក់ដែលត្រូវពិនិត្យផ្តល់ជូន ។

ប្រភេទ ៤ : ចំណាយផ្សេងៗ

16. ចំណាយប្រភេទនេះ គឺសំរាប់កាតព្វកិច្ចពន្ធ អាករ (លតាប័ត្រ.....) និងចំណាយផ្សេងៗ ទៀតតាមការ កំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រភេទ ៦ : ចំណាយមិនបានគ្រោងទុក

17. ចំណាយប្រភេទនេះ គឺជាការគិតគូរគ្រោងបំរុងសំរាប់ចំណាយចែងផ្សេង ដែលអាចកើតមានដោយចៃដន្យ នៅក្នុងឆ្នាំអនុវត្ត។ សំរាប់ឆ្នាំថវិកា ២០០៩ ប្រភេទឥណទាន គឺអនុញ្ញាតអោយគ្រោងចំនួន ៣ទៅ ៥ភាគរយ ហើយខ្ពង់ចំណាយនេះ ពេលអនុវត្តត្រូវស្នើសុំធ្វើនិយ័តភាពទៅបំពេញអោយជំពូកដទៃទៀត ដែលតម្រូវការចំណាយ ចែងផ្សេងកើតមានឡើងដោយចៃដន្យ ។

II.2. ចំណាយជាមូលធន :

ប្រភេទ ១ : អចលកម្ម

- 18. ចំណាយជាមូលធន គឺជាចំណាយសំរាប់ធ្វើហិរញ្ញប្បទានចំពោះគំរោងវិនិយោគ ដែលមានការព្រមព្រៀងគ្នាជាមុន និងសំដៅធ្វើអោយសំរេចតាមគោលដៅដែលបានដាក់ចេញ ។
- 19. គំរោងវិនិយោគរបស់ខេត្ត ក្រុងដែលអាចគ្រោងបានក្នុងករណីដែលខេត្ត ក្រុងបានទទួលគោលការណ៍អនុញ្ញាត ជាផ្លូវការ អោយគ្រប់គ្រងហិរញ្ញប្បទានដោយផ្ទាល់ ។
 - ការវិនិយោគដោយហិរញ្ញប្បទានក្នុងប្រទេសដោយថវិកាខេត្ត-ក្រុង អាចគ្រោងបានក្នុងករណីដែលខេត្ត-ក្រុងមានអតិរេកចរន្ត ឬ មានចំណូលជាមូលធនផ្ទៃក្នុង ខេត្ត-ក្រុងផ្ទាល់ ។
 - ការវិនិយោគដោយហិរញ្ញប្បទានពីបរទេសផ្ទាល់ ត្រូវផ្អែកលើកម្មវិធីជំនួយ ឬគំរោងការដែលអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ឬម្ចាស់ជំនួយទ្វេភាគីបានទៅទំនាក់ទំនងផ្ទាល់ជាមួយខេត្ត-ក្រុង ដើម្បីកត់ត្រាចូលទៅក្នុងគំរោងថវិការបស់ខេត្ត-ក្រុង ។ ទន្ទឹមនឹងនេះ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ក្នុងការកត់ត្រារាល់ចំណាយថវិកាបដិភាគជាប្រាក់រៀល ដែលត្រូវអនុវត្តជាមួយគំរោង ដោយហិរញ្ញប្បទានពីបរទេសផ្ទាល់ ។
- 20. ចំណាយនេះ ជាចំណាយកសាងថ្មីដែលមានទំហំទឹកប្រាក់ច្រើន ដូចជា ដីធ្លី អាគារ រៀបចំតុបតែងអាគារ និងសំណង់ផ្សេងៗទៀត ។

III. សរុបគំរោងចំណូល ចំណាយ :

21. ឆ្នាំ ២០០៩ គឺជាឆ្នាំទី ១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៤ រាជរដ្ឋាភិបាលនៅតែយល់ឃើញថា ការបន្តរក្សាអោយបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមពី ៦ ទៅ ៧ ភាគរយប្រកបដោយចីរភាព និងបន្តរក្សាបាននូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច នៅតែជាមូលដ្ឋានគន្លឹះ និងចាំបាច់បំផុតក្នុងការឈានទៅ សំរេចបាននូវគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលគឺ **ការកាត់បន្ថយភាពក្រីក្រ ភាពសុខដុមរមនា និងសុភមង្គលរបស់ប្រជាជន ។** ដើម្បីសំរេចបានតាមគោលដៅខាងលើរាជរដ្ឋាភិបាល នឹងត្រូវបន្តអនុវត្ត **ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០០៦-២០១០** ដែលផ្អែកលើ **យុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ។** រាជរដ្ឋាភិបាល នឹងត្រូវបន្តជំរុញការអភិវឌ្ឍតាមវិស័យ ដូចជា ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលត្រូវផ្តោលលើកសិកម្ម កសិឧស្សាហកម្ម និងការអភិវឌ្ឍជនបទ ការអភិវឌ្ឍវិស័យសង្គមកិច្ច ដែលត្រូវផ្តោតទៅលើការអប់រំ សុខាភិបាលនិងការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាប្រវត្តិ ដែលត្រូវផ្តោតលើផ្លូវ ថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍវិស័យឯកជន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល នឹងត្រូវបន្តជំរុញការអនុវត្តបណ្តាកម្មវិធីកែទម្រង់លើគ្របវិស័យ អោយកាន់តែស៊ីជម្រៅដូចជា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈ

ការ កែទម្រង់កងកម្លាំងប្រដាប់អាវុធ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីសំរេចបាននូវការគ្រប់គ្រង ប្រកបដោយអភិបាលកិច្ចល្អនិងការផ្តល់សេវាសាធារណៈប្រកបដោយភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាពខ្ពស់ ។

គំរោងចំណូល ចំណាយថវិការបស់ខេត្ត-ក្រុងនីមួយៗដែលបានគិតគូរ រួមមានទាំងការធានាចំណាយដែល មិនទាន់បានធ្វើការទូទាត់ និងចំណូលដែលមិនទាន់បានប្រមូលអស់នៃការគ្រប់គ្រងក្នុងឆ្នាំមុនៗផង ។ គំរោងចំណូល ចំណាយនេះ ត្រូវរៀបចំអោយមានតុល្យភាពពិតប្រាកដ ដើម្បីរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។

22. ចំពោះគំរោងចំណាយចរន្ត ខេត្ត-ក្រុងត្រូវភ្ជាប់មកជាមួយនូវគំរោងបែងចែកលំអិត តាមស្រុក នីមួយៗ និងបណ្តាអង្គការចំណុះដែលមានចំណាយប្រហាក់ប្រហែលនឹងស្រុកនីមួយៗដែរ ។


23. ដោយឡែកនៅឆ្នាំ ២០០៩ ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការទៅសំរេចបាននូវគោលដៅជំហានទី ១ គឺការធានាភាពជឿ ទុកចិត្តបាននៃថវិកា តាមរយៈការបន្តជំរុញការកាត់បន្ថយនីតិវិធីចំណាយ ការបន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ការបង្កើនភាពគ្រប់ជ្រុងជ្រោយ និងធ្វើសមាហរណកម្មថវិកា ដើម្បីធានាអោយការបើកផ្តល់ថវិកាបានទាន់ពេល វេលា និងការកសាងក្របខ័ណ្ឌគោលនយោបាយចំណូលដើម្បីរក្សាស្ថេរភាព និងនិរន្តរភាពចំណូល និងការឈាន ទៅចូលនូវគោលដៅជំហានទី ២ ។ ទន្ទឹមនឹងនេះ បន្តជំរុញការរៀបចំផែនការសកម្មភាព និងបន្តអនុវត្តនូវបណ្តា សកម្មភាពការងារសំរាប់ ឈានចូលនូវគោលដៅជំហានទី ៣ និងទី ៤ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និង ការពង្រឹងការឆ្លើយតបនៃ ថវិកាទៅនឹងគោលនយោបាយដែលរួមមាន ការបន្តពង្រឹង និងកែលម្អការអនុវត្តន៍ ប្លង់គណនេយ្យនិងមតិថវិកាថ្មី ការបន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងថវិកាតាមកម្មវិធី និងជំរុញ ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដើម្បីអោយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្មី ស្តែងឡើង ជាសមិទ្ធផល និងដាក់លំដាប់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

24. បន្តជម្រុញអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសធានាពង្រឹងសមត្ថភាពរដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ សំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន និងពង្រីកមូលដ្ឋាននៃការ គ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិសហមជ្ឈការ ពិសេសគឺដើម្បីបំរើអោយគោលការណ៍ "រដ្ឋបាលឯកភាព" ដូចមាន កំណត់នៅក្នុងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។ ក្នុងកម្មវិធីនេះ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំ និងអនុវត្តផែនការបង្កើនប្រសិទ្ធភាពនៃការផ្ទេរ និងការផ្តល់ថវិកាជូនមូលនិធិ ឃុំ សង្កាត់ រួមមានទាំងលទ្ធភាពនៃការពង្រីកការប្រើប្រាស់ប្រព័ន្ធធនាគារផងដែរ ។ លើសពីនេះទៀត ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តសិក្សាដើម្បីដាក់អោយអនុវត្តសាកល្បងនូវការប្រមូលចំណូលផ្ទាល់ដោយក្រុម ប្រឹក្សាឃុំ សង្កាត់ ។

25. បង្កើនមូលនិធិថវិកាឃុំ សង្កាត់ ឆ្នាំ ២០០៩ ដល់ ២,៧៥% នៃចំណូលចរន្តថវិការដ្ឋឆ្នាំ ២០០៨ ដែលបាន អនុម័តដោយច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០៨ និងស្របតាមអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៧ ស្តីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិ ឃុំ សង្កាត់ ។

26. ពេលទទួលបានសារាចរណែនាំ ខេត្ត-ក្រុង ត្រូវរៀបចំជាបន្ទាន់នូវគំរោងចំណូល ចំណាយថវិការបស់ខ្លួន សំរាប់ការគ្រប់គ្រងឆ្នាំ ២០០៩ ទៅតាមឧបសម្ព័ន្ធតារាងគំរូ (ឧបសម្ព័ន្ធទី ១ ឧបសម្ព័ន្ធទី ២ និងតារាងលេខ ១ ដល់លេខ៧) ដែលភ្ជាប់មកជាមួយនេះ ហើយផ្ញើមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន) ចំនួនពីរច្បាប់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៨ ដើម្បីមានពេលវេលាគ្រប់គ្រាន់សំរាប់ ពិភាក្សាកំរិតជំនាញ និងបូកសរុបសំរាប់ពិភាក្សាចាប់ពីថ្ងៃទី ០១ ដល់ ៣១ ខែ សីហា ឆ្នាំ ២០០៨ ។ តួលេខគំរោងចំណូល ចំណាយថវិកាត្រូវសរសេរជាលេខអន្តរជាតិ (1.2.3) ហើយឯកតាទាបបំផុតគិតត្រឹម 0.1 លានរៀល ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អភិបាលខេត្ត-ក្រុងទាំងអស់នឹងខិតខំយក ចិត្តទុកដាក់ចាត់ចែងអនុវត្តតាមខ្លឹមសារនៃសារាចរនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។



រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០០៨

លេសរដ្ឋមន្ត្រី



នាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គាត ឈន់

កន្លែងទទួល :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
(ដើម្បីជូនជ្រាប)
- គ្រប់សាលាខេត្ត-ក្រុង
- គ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត-ក្រុង
(ដើម្បីមុខការ)
- ឯកសារ

ខេត្ត ក្រចេះ.....

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឧបសម្ព័ន្ធទី១

ការគ្រប់គ្រងឆ្នាំ ២០០៩

តារាងសរុបចំណូលថវិការបស់ខេត្ត ក្រចេះ

ឈ្មោះ: លាងរៀល

ជំពូក	ឆ្នាំ	ខែ	ការវាយតម្លៃចំណូល (តាមមូលដ្ឋានថវិកា)	ការគ្រប់គ្រងឆ្នាំ ២០០៨			គំរោងឆ្នាំ ២០០៩
				ច្បាប់ដើមឆ្នាំ	អនុវត្តរួចរាល់ទី១	ចាំបាច់ស្រាប់	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

បេក្ខលេខា និង ត្រូវការការងារខេត្ត

បេក្ខលេខា និង ត្រូវការការងារខេត្ត

សេចក្តី និង ហិរញ្ញវត្ថុ

ខេត្ត ក្រចេះ.....

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឧបសម្ព័ន្ធទី២

ការគ្រប់គ្រងឆ្នាំ ២០០៩

ការវាយតម្លៃសមត្ថភាពការងាររបស់ខេត្ត ក្រចេះ

ឯកភាព: លាងរៀល

ចំនួន	ឈ្មោះ	អនុលោម	ការវាយតម្លៃសមត្ថភាព (តាមមតិកាថវិកា)	ការគ្រប់គ្រងឆ្នាំ ២០០៨			គំរោងឆ្នាំ ២០០៩
				ច្បាប់ដើមឆ្នាំ	អនុវត្តរហូតដល់ទី១	ចប់ស្ថានភាព	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

បេក្ខលេខា និង ត្រាប្រធានបង្គំ

សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

បេក្ខលេខា និង ត្រាប្រធានបង្គំ

ខេត្ត ក្រចេះ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គំរោងថវិកាឆ្នាំ ២០០៩
គំរោងចំណាយលើការទិញ (ជំពូក ៦០)

តារាង ១

ឯកតា: លានរៀល

ជំពូក	គណនី	គណនី	ចំណាត់ថ្នាក់ចំណាយ (តាមការបំបែកវិភាគ)	សរុបមូលដ្ឋានគិតចំណាយ (មកដល់ចុងប្រចាំ)		ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០០៨			គំរោងថវិកាឆ្នាំ ២០០៩			
				មូលដ្ឋានគិត	បរិមាណ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១ឯកតា)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១ឯកតា)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ហត្ថលេខា និង ត្រាម្រូបនាយករដ្ឋមន្ត្រី
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
នាយករដ្ឋមន្ត្រី និងបំប្រែការងារ
ហត្ថលេខា និង ត្រាមតិបាលខេត្ត

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ខេត្ត ក្រចេះ.....

គំរោងថវិកាឆ្នាំ ២០០៩

គំរោងចំណាយលើសេវាប្រកួតប្រជែង (ជំពូក ៦២)

តារាង ៣

ឯកតា: លានរៀល

ឈ្មោះ គណនី គណនី	មូលដ្ឋានគិតចំណាយ (តាមតារាងមតិកម្រិត)	សរុបមូលដ្ឋានគិតចំណាយ (មកដល់ចុងពួន)			ប្រាប់ពីរាយការណ៍ ២០០៨			គំរោងថវិកាឆ្នាំ ២០០៩		
		មូលដ្ឋានគិត	បរិមាណ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១៦៦កត)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១៦៦កត)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
អគ្គនាយក

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ហត្ថលេខា និង ត្រាប្រធានខេត្ត
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ធនធានសីលធម៌ និង វប្បធម៌
ហត្ថលេខា និង ត្រាប្រធានខេត្ត

ខេត្ត ក្រចេះ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គំរោងថវិកាឆ្នាំ ២០០៩
គំរោងចំណាយលើពន្ធ និង អាករ (ជំពូក ៦៣)

តារាង ៤

ឯកតា: លានរៀល

ជំពូក	កំណត់	អនុកំណត់	ចំណាត់ថ្នាក់ចំណាយ (តាមតារាងមាតិកាវិកា)	សរុបមូលដ្ឋានគិតចំណាយ (មកដល់បច្ចុប្បន្ន)		ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០០៨			គំរោងវិកាឆ្នាំ ២០០៩		
				មូលដ្ឋានគិត	ហិរញ្ញវត្ថុ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនាទ្រង់ទ្រាយ)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនាទ្រង់ទ្រាយ)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
អ្នកធ្វើតារាង

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ហត្ថលេខា និង ត្រាច្រូបរាងប្រតិបត្តិ
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ធានាប័ណ្ណ និងបកគោក
ហត្ថលេខា និង ត្រាអភិបាលខេត្ត

ខេត្ត ត្បូងឃ្មុំ.....

គំរោងប្រតិបត្តិការ ២០០៨

គំរោងប្រតិបត្តិការលើបណ្ណបុគ្គលិក (ជំពូក ៦៤)

តារាង ៥ "គ"

ឯកតា: លានរៀល

ចំពូក	ក្រសួង	គម្រោង	បំណងគំរោងប្រតិបត្តិការ (តាមតារាងមាតិកាប្រតិបត្តិការ)	សរុបមូលដ្ឋានគិតចំណាយ (មកដល់បច្ចុប្បន្ន)		ប្រាក់បញ្ញើរដ្ឋប្បវេណី ២០០៨			គំរោងប្រតិបត្តិការ ២០០៩		
				មូលដ្ឋានគិត	បរិមាណ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនាប្រភព)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លាន រៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនាប្រភព)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លាន រៀល)

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

នាយកដ្ឋាន

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ហត្ថលេខា និង ត្រាប្រធានមន្ទីរ

សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ធានាសុវត្ថិភាព និងបរិសុទ្ធភាព

ហត្ថលេខា និង ត្រាអភិបាលខេត្ត

ខេត្ត ក្រចេះ.....

ការគ្រប់គ្រងឆ្នាំ ២០០៩

ការងារស្រាវជ្រាវសេចក្តីស្រឡាត់ស្រឡាយ និង គ្រប់គ្រងធនធាន

គ្រូបង្ហាញឈ្មោះ ក្រុមប្រឹក្សា

ឈ្មោះ សមាស ប្រធានក្រុមប្រឹក្សា

តារាង "ខ"

សម្គាល់	ឈ្មោះ	តំណកម្ម	ប្រភេទបុគ្គលិកដែលមានស្រាប់ក្នុងឆ្នាំ ២០០៨					បុគ្គលិក អំពូល	បុគ្គលិក ជាប់កិច្ចសម្រប
			បុគ្គលិកស្រាប់	ប្រភេទ "ក"	ប្រភេទ "ខ"	ប្រភេទ "គ"	ប្រភេទ "ឃ"		
សម្គាល់									
សម្គាល់									
សម្គាល់									
សម្គាល់									
សម្គាល់									
សម្គាល់									
សម្គាល់									
សម្គាល់									

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ឈ្មោះ និង តំណកម្ម

ឈ្មោះ និង តំណកម្ម

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ឈ្មោះ និង តំណកម្ម

ឈ្មោះ និង តំណកម្ម

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨

ឈ្មោះ និង តំណកម្ម

ខេត្ត ក្រចេះ.....

គ្រឹះស្ថានជាមួយសហគ្រាស
ជាតិ សាសនា ព្រះមហាក្សត្រ

គំរោងថវិកាឆ្នាំ ២០០៩

គំរោងចំណាយលើឧបត្ថម្ភភារកិច្ច និងជំនួយសន្តិសុខ (ជំពូក ៦៥)

តារាង ៦

ឯកតា: លានរៀល

ជំពូក	គណនី	គណនី	ចំណាត់ថ្នាក់ចំណាយ (តាមការមាតិកាសេវា)	សរុបមូលដ្ឋានគិតចំណាយ (មកដល់ចតុត្សន្ន)		ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០០៨			គំរោងថវិកាឆ្នាំ ២០០៩		
				មូលដ្ឋានគិត	បរិមាណ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១១ឯកតា)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ គណនា១១ឯកតា)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
អ្នកធ្វើតារាង

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
បានឃើញ និងឯកភាព
ហត្ថលេខា និង ត្រាភារកិច្ចខេត្ត

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
ហត្ថលេខា និង ត្រាភារកិច្ចជាតិ
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ខេត្ត ក្រចេះ.....

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គំរោងថវិកាឆ្នាំ ២០០៩

អចលនកម្មអរូបី និងអចលនកម្មរូបី (ជំពូក ២០ និង ២១)

តារាង ៧

ឯកតា: លានរៀល

ជំពូក	កណ្តុំ	អនុកណ្តុំ	ទីនគរាគ្នាគំរោងថវិកា (តាមការងារកិច្ចការកិច្ចការ)	សរុបមូលដ្ឋានគិតចំណាយ (មកពីលើបច្ចុប្បន្ន)		រៀបរយការចំណាយ ២០០៨			គំរោងថវិកាឆ្នាំ ២០០៩			
				មូលដ្ឋានគិត	បរិមាណ	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ កណ្តាខ្សែកន្ត)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	មូលដ្ឋានគិតចំណាយ (ដោយបង្ហាញការ កណ្តាខ្សែកន្ត)	សរុបមូលដ្ឋាន គិតចំណាយ	ទឹកប្រាក់ (លានរៀល)	

ថ្ងៃទី.....ខែ.....ឆ្នាំ ២០០៨
បានឃើញ និងឯកភាព
ហត្ថលេខា និង ត្រាអតិថារខេត្ត

ថ្ងៃទី.....ខែ..... ឆ្នាំ ២០០៨
ហត្ថលេខា និង ត្រាប្រធានមន្ទីរ
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ថ្ងៃទី.....ខែ..... ឆ្នាំ ២០០៨
អគ្គនាយក